

សេចក្តីបំភ្លឺស្តីអំពី

ការដកលោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម



អត្ថបទរបស់ វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) ចេញផ្សាយ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៧

នៅថ្ងៃអាទិត្យ ទី ១៥ ខែមករា ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសព័ត៌មានបន្ទាន់ មួយដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយសារ លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិ និងលក្ខន្តិកៈ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាបន្តបន្ទាប់ ។ ការ ដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ នេះ បានធ្វើឡើងនៅក្នុងសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលបានប្រារព្ធនៅ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក រយៈពេល ៣ ថ្ងៃ គឺនៅ ថ្ងៃទី ១៣, ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៧ ។

ក្រោយពីការដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ បានធ្វើឱ្យសមាជិក សមាជិកា នៃសហព័ន្ធខ្មែរ កម្ពុជាក្រោមមួយចំនួន និងបងប្អូនជនរួមជាតិខ្មែរ ដែលមិនបានជ្រាបច្បាស់អំពីរឿងរ៉ាវផ្ទៃក្នុងរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោមមានការភ្លើងឆ្ងល់មិនដឹងថា ខាងណាខុស ខាងណាត្រូវ ? តាមពិត យើងមិនចង់យករឿង នេះមកនិយាយហែកកេរ្តិ៍ជាសាធារណៈនោះទេ តែដើម្បីបំបាត់ចម្ងល់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) បានប្រមូលភស្តុតាងនៃដំណើរដើមទងបញ្ហាដែលបានកើតឡើងមុនពេលដកលោក ថាច់ ង៉ុក ថាច់ មកចង ក្រងជាអត្ថបទមួយ ដើម្បីបំភ្លឺដល់សាធារណជនបានជ្រាប ។

ការដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ នេះ ជាការអនុវត្តទៅតាមលក្ខន្តិកៈ និងក្រមប្រតិបត្តិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម មិនទទួលបានជោគជ័យ និងលទ្ធផលផ្តែផ្តាណូមួយក្នុងការសម្របសម្រួលជាមួយនឹងលោក ថាច់ ង៉ុក ថាច់ ដោយសារលោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំនៅក្នុងអង្គប្រជុំ និងទូរសន្និបាត ដើម្បីដោះស្រាយបញ្ហាដែលមានចំពោះមុខ និងស្វែងរកផែនការបន្តទៅមុខទៀត សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ផ្ទុយពីគណៈកម្មការនាយកដែល ខិតខំអញ្ជើញ លោក ថាច់ ង៉ុក ថាច់ ជាច្រើនលើកច្រើនសារ មកប្រជុំជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយ បញ្ហា លោក ថាច់ ង៉ុក ថាច់ ម្នាក់ឯង បែរជាលែងស្តាប់មតិ និងហេតុផលផ្សេងៗ ដែលគណៈកម្មការនាយក បានផ្តល់យោបល់ជូនគាត់ ហើយបានយកលេសផ្សេងៗ ចោទប្រកាន់គណៈកម្មការនាយក នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម កាន់តែខ្លាំងជាងមុន រួចផ្សព្វផ្សាយរឿងរ៉ាវផ្ទៃក្នុងចេញជាសាធារណៈ នៅតាមបណ្តាញសង្គម Facebook និងអ៊ីមែលទៅវិញ ។

ដោយការអត់ធ្មត់សម្របសម្រួលជាមួយនឹង លោក ថាច់ ង៉ុក ថាច់ អស់ជាច្រើនខែកន្លងមក មិនមានលទ្ធផល គណៈកម្មការនាយកបានពិនិត្យឡើងវិញនូវទង្វើ និងសកម្មភាព របស់ លោក ថាច់ ង៉ុក ថាច់ ដែលបានប្រព្រឹត្តនាពេលកន្លងមក ឃើញថា លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុង (Code of Conduct) សម្រាប់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាទម្ងន់និង លោក ថាច់ ង៉ុក ថាច់ មិនព្រមធ្វើការជាមួយនឹងគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីស្វែងរកភាពរីកចម្រើនដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រោះ លោក ថាច់ ង៉ុក ថាច់ មានបំណងចង់បង្កើតគណៈកម្មការអ្វីផ្សេងមួយទៀត ដែលផ្ទុយពីលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីបំរើមហិច្ឆិតាផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ។

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលនាំឱ្យគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតសម្រេចដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទី ១. បំពានលើក្រមប្រតិបត្តិ ឬច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នៅក្នុងមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក សមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ១៣ អង្គ និង រូប ក្នុងនោះ មាន លោក ថាច់ ង៉ុក ថាច់ ផង បានធ្វើសច្ចាប្រណិធាន និងបានចុះហត្ថលេខាសន្យាថា នឹងគោរពតាមក្រមប្រតិបត្តិ ឬច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រមប្រតិបត្តិនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើឡើងដើម្បីទុកជាបន្ទាត់ឱ្យគណៈកម្មការនាយកទាំងអស់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាថ្នាក់ដឹកនាំកំពូលយកទៅអនុវត្តតាម ក្នុងគោលបំណងរក្សាសេចក្តីថ្លៃថ្នូរ និង លើកកម្ពស់ប្រសិទ្ធភាពនៃចលនាស៊ីវិលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យមានស្ថេរភាព និងនិរន្តរភាពតទៅអនាគត ក្នុងដំណើរឆ្ពោះទៅយក “**សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង**” ។

បន្ទាប់ពីបានចុះហត្ថលេខាធ្វើសច្ចាប្រណិធានទទួលស្គាល់ក្រមប្រតិបត្តិ រួចមក លោក ថាច់ ង៉ុក ថាច់ បានបំពានលើចំណុច “**ការប្រើអាជ្ញា និង ការសម្ងាត់**” នៃក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុង នេះជាបន្តបន្ទាប់ ។

ក. ការប្រើអាជ្ញា

នៅក្នុងចំណុចមួយនៃ “**ការប្រើអាជ្ញា**” បានចែងថា គណៈកម្មការនាយកមិនត្រូវ “**ទាក់ទងជាមួយគណៈកម្មការសាខា ដើម្បីបានលុយកាក់សម្រាប់ធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីគណៈកម្មការនាយក**” ឡើយ ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ បានបញ្ជាមិនឱ្យគណៈកម្មការសាខានៃសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើថវិកាចូលធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោម រហូតដល់សហព័ន្ធខ្មែរកម្ពុជាក្រោម អស់ថវិកាសម្រាប់ដំណើរការ ហើយឈានដល់ការសម្រេចបិទធនាគារ ។ ថវិកាជាឧបករណ៍មួយសម្រាប់ទ្រទ្រង់ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យមានដំណើរទៅមុខមិនអាចខ្វះបាន ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ **ខ្លួនឯង បែរជាវារាំងមិនឱ្យសមាជិក និង គណៈកម្មការសាខា និងតំបន់ធ្វើថវិកាចូលធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមិនបានពិភាក្សាជាមួយនឹង គណៈកម្មការនាយកឡើយ** ។

ខាងក្រោមនេះ ជាសំឡេងរបស់ លោក ថាច់ ង៉ុក ថាច់ ដែលបានផ្ទៀងផ្ទាត់នៅក្នុងកម្មវិធីផ្សាយនៃវិទ្យុខ្មែរ

ពិភពលោក កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៧ អំពីរឿងដែលលោកបានទាក់ទងទៅគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម មិនឱ្យធ្វើថវិកាចូលធនាគាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។

លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ថា៖ (សំឡេង)

“សហព័ន្ធ វាអស់លុយហើយ...នៅសល់តែលុយប្រហែលមួយពាន់ ពីរពាន់ (១០០០\$ឬ ២០០០\$) អីហ្នឹង មុននឹងបិទហ្នឹង ។ ព្រោះឥឡូវវាអត់មានរាស្ត្រណាធ្វើហ្នឹងព្រោះខ្ញុំគិតគម្រោងប៉ុន្មានឆ្នាំមក ដែរហើយលុយសមាជិកខ្ញុំមិនឱ្យធ្វើចូល បានមិនសូវសប្បាយជាមួយនឹងខ្ញុំ...ហី...ហី...ហី... យើងដឹងដំណើរ សមាជិកកន្លែងនីមួយៗឱ្យទុកលុយរៀងៗខ្លួន ដាក់ចូលទៅវាមិនគង់ដដែល” ។

ខ. ការសម្ងាត់

នៅក្នុងចំណុចមួយនៃ “ការសម្ងាត់” បានចែងថា គណៈកម្មការនាយកមិនត្រូវ “បង្ហាញព័ត៌មាន សម្ងាត់យ៉ាងធ្វេសប្រហែសដោយគាប់ជួន ឬតាមរយៈការសន្ទនាជាសាធារណៈដែលអាចនាំឱ្យពួកខ្លាចខ្លាច ឬនាំឱ្យមានការបកស្រាយខុស” ។ ផ្ទុយទៅវិញ លោក ថាច់ ង៉ុក ថាច់ បានទម្លាយព័ត៌មានផ្ទៃក្នុងចេញជាសាធារណៈនៅតាមបណ្តាញសង្គម Facebook និងចម្លងជូនទៅតាមអ៊ីមែលដល់សាធារណជននិងភាគីមួយទៀត ដែលមិនមែនជាសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម បានជ្រាបនូវសារដែលសមាជិកគណៈកម្មការនាយកបានពិភាក្សាគ្នាតាមរយៈអ៊ីមែល ជាបន្តបន្ទាប់។

ទី ២. គ្មានចំណុចធ្វើការច្នៃមួយនិងគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក ថាច់ ង៉ុក ថាច់ បានបដិសេធចូលរួមកិច្ចប្រជុំជាមួយនឹងសមាជិកគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់មក បន្ទាប់ពីសមាជិកនៃគណៈកម្មការនាយកបានបោះឆ្នោតឱ្យលោក ថាច់ ង៉ុក ថាច់ បន្តតួនាទីជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ ។

ខាងក្រោមនេះជាកាលបរិច្ឆេទដែល លោក ថាច់ ង៉ុក ថាច់ បានបដិសេធចូលរួមអង្គប្រជុំ និងកិច្ចប្រជុំទូរសន្តិបាតតាមរយៈស្តែកី (Skype) ជាមួយនឹងសមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់មក ដោយ លោក ថាច់ ង៉ុក ថាច់ លើកហេតុផលថា កិច្ចប្រជុំតាមរយៈ ស្តែកី (Skype)មិនមានសុវត្ថិភាពក្នុងការរក្សាសម្ងាត់ ។

នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៦ គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំបិទទ្វារមួយនាវត្តខ្មែរកម្ពុជាក្រោម នៅទីក្រុង Hamilton ខេត្ត Ontario ប្រទេសកាណាដា ផ្តោតលើរបៀបវារៈសំខាន់ៗដូចជា៖

- ទី ១៖ ពិភាក្សាអំពីអភិបាលកិច្ច, តួនាទី និងកាតព្វកិច្ចទទួលខុសត្រូវរបស់មេដឹកនាំ ។**
- ទី ២៖ ពិភាក្សាអំពីគោលដៅ និង គម្រោងផែនការ ដែលអាចអនុវត្តបានក្នុងរយៈពេលខ្លី, រយៈពេលមធ្យម និងរយៈពេលយូរអង្វែង ។**
- ទី ៣៖ ពិភាក្សាអំពីការធ្វើផែនការ និងការអនុវត្តលើផែនការហិរញ្ញវត្ថុ ។**
- ទី ៤៖ ពិភាក្សាអំពីគម្រោងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ**

អាមេរិក ១

កិច្ចប្រជុំនោះគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងអស់ បានធ្វើដំណើរពីសហរដ្ឋអាមេរិកទៅប្រទេសកាណាដា ជាទីដែលជិតផ្ទះរបស់លោក ថាច់ ង៉ុក ថាច់ ដើម្បីសម្រួលដល់លោក ថាច់ ង៉ុក ថាច់ បានចូលរួមប្រជុំ ប៉ុន្តែ លោក ថាច់ ង៉ុក ថាច់ បែរជាបដិសេធមិនចូលរួមប្រជុំដោយមិនបានបញ្ជាក់អំពីមូលហេតុ ។

បន្ទាប់មក នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក ថាច់ រឿន ជាអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតជាផ្លូវការមួយ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ ឱ្យចូលរួមប្រជុំទូរស័ព្ទសន្និបាត តាមរយៈស្កែភី (Skype) នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីពិភាក្សាអំពីគម្រោងធ្វើសន្និបាត ប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក និងផែនការផ្សេងៗទៀត តែ លោក ថាច់ ង៉ុក ថាច់ បានបដិសេធមិនចូលប្រជុំជាបន្តបន្ទាប់ ដោយលោកលើកហេតុផលថា ប្រជុំតាមស្កែភី (Skype) មិនមានសុវត្ថិភាពក្នុងការរក្សាសម្ងាត់ ។ ទូរស័ព្ទសន្និបាតនេះ បានធ្វើចំនួន ៥ លើក ហើយ លោក ស៊ីន ហ៊ិរ ជាអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសេចក្តីអញ្ជើញតាមរយៈអ៊ីមែលចំពោះគណៈកម្មការនាយកទាំងអស់ ឱ្យមកចូលរួមប្រជុំ តែលោក ថាច់ ង៉ុក ថាច់ បានបដិសេធមិនព្រមចូលរួមប្រជុំគ្រប់ពេល ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការដឹកនាំដោយសំឡេងពីរភាគបី (២/៣) នៃគណៈកម្មការនាយក និងការសម្រេចរបស់អធិបតី មានន័យថា រាល់គម្រោងការទាំងអស់ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើត្រូវមានការបោះឆ្នោតរកសំឡេងគាំទ្រពីគណៈកម្មការនាយក ចំនួនពីរភាគបី (២/៣) ទើបអាចសម្រេចជាការបាន ប្រសិនបើមានករណីសំឡេងស្មើគ្នាវិញអធិបតីជាអ្នកសម្រេច ។

ទូរស័ព្ទសន្និបាតតាមរយៈស្កែភីទាំង ៥ លើកនោះ រួមមាន៖

- លើកទី ១ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៦
- លើកទី ២ នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៦
- លើកទី ៣ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៦
- លើកទី ៤ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៦

លើកទី ៥ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ទូរស័ព្ទសន្និបាត មានការចូលរួមពីគណៈកម្មការ នាយកទាំងអស់ចំនួន ១៣ អង្គ និងរូប និងទីប្រឹក្សា ២ រូបទៀត ចំណែក លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំ ។ នៅក្នុងទូរស័ព្ទសន្និបាតលើកទី ៥ នោះដោយសង្កេតឃើញទង្វើ របស់ លោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមពិភាក្សាជាមួយនឹងគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបគណៈកម្មការនាយក និងទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតសម្រេចមិនទៅចូលរួមសន្និបាតប្រចាំឆ្នាំ ២០១៦ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ លោក ថាច់ ង៉ុក ថាច់ តែម្នាក់ឯង ដោយគ្មានការឯកភាពពីគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយគណៈកម្មការនាយក ក៏បានឯកភាពគ្នាសម្រេចរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៦ នាថ្ងៃទី ១៣, ១៤ និង១៥ ខែ មករា ឆ្នាំ ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកវិញ ។

មូលហេតុដែល លោក ថាច់ ង៉ុក ថាច់ ចេះតែគេចវេះ មិនព្រមចូលរួមប្រជុំជាមួយនឹងគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ ព្រោះ លោក ថាច់ ង៉ុក ថាច់ មានបំណងចង់បង្កើតគណៈ កម្មការថ្មី

មួយនៅក្រៅច្បាប់ ដែលនឹងគ្រប់គ្រងដោយខ្លួនលោកផ្ទាល់ ក្នុងគោលបំណងផ្តាច់ខ្លួនចេញពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមសព្វថ្ងៃ ។ សូមបញ្ជាក់ថា គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមសព្វថ្ងៃ ជាគណៈកម្មការមួយ កើតចេញពីការបោះឆ្នោតស្របច្បាប់ នៅក្នុងមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ ។

យោងតាមបទសម្ភាសន៍មួយដែល លោក ថាច់ ដុក ថាច់ បាននិយាយជាមួយនឹង វិទ្យុខ្មែរពិភពលោកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៧ កន្លងទៅនេះ លោក ថាច់ ដុក ថាច់ បានបញ្ជាក់ថា លោកនឹងរំលាយនូវសមាជិកគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សព្វថ្ងៃ ចោលទាំងអស់ ហើយលោកនឹងជ្រើសរើសយកមនុស្សថ្មី ដែលមានសញ្ញាបត្រមកធ្វើការជាមួយនឹងលោកវិញ ដោយ លោក ថាច់ ដុក ថាច់ ចោទគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមសព្វថ្ងៃថាជា “កម្ទេចមនុស្ស” និង “គ្មានគោលការណ៍ច្បាស់លាស់” ។

លោក ថាច់ ដុក ថាច់ បានមានប្រសាសន៍ថា៖ *(សំឡេង)*

“វាគ្រប់ទាំងអស់ ។ មិនថាអង្គការខ្មែរក្រោម អង្គការខ្មែរទេ ចុះឡើង ចុះឡើង ម្នាក់ៗសុទ្ធតែយ៉ាប់ ។ ដល់អានោះឱ្យលុបបន្តិចបន្តួចមក អានោះទិញអានោះ អានោះទិញអានោះទៅ វាគ្រោះថ្នាក់ ។ មនុស្សគ្មានជំហរ អាហ្នឹងទៅហើយអាហ្នឹង ។ វាអត់មាន Principle អីសោះ” ។

“បើស្តារទាល់តែយើងយកសមាជិកហ្នឹងសង្កត់ ដើម្បីកុំឱ្យពួកហ្នឹងធ្វើតាមតែអំពើចិត្ត ។ សង្កត់ហ្នឹង ត្រូវតែគោរពឡើងវិញនូវអារិស័យ អាព្យរ អាណាខុសទាស់អីប៉ុន្មាន ទាល់តែនិយាយល្អិតបន្តិច ។ អាក្រោយហ្នឹងល្អវិញទេ...ហ៊ី...ហ៊ី...ហ៊ី... អាក្រោយហ្នឹងយើងអស់មានកម្ទេចមនុស្សហើយ យើងយកអ្នកមានចំណេះដឹងត្រឹមត្រូវ ហើយមានសញ្ញាបត្រ សញ្ញាអីត្រឹមត្រូវនៅបរទេស នៅអាមេរិកនៅកាណាដា នៅអីហ្នឹងបណ្តាយ ប្រើអ្នកមានសញ្ញាបត្រត្រឹមត្រូវបណ្តាយ” ។

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ លោក ថាច់ ដុក ថាច់ និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ទីក្រុង Atlanta រដ្ឋ Georgia នឹងបើកកិច្ចប្រជុំមួយទៀត ដើម្បីបង្កើតអ្វីមួយ ដែលរបៀបវារៈនៃកិច្ចប្រជុំនោះបានបញ្ជាក់ថា ពួកគាត់នឹងបង្កើត “គណៈកម្មការបណ្តោះអាសន្ន” មួយ ដើម្បីជួយដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទង្វើនេះបញ្ជាក់ឱ្យឃើញថា លោក ថាច់ ដុក ថាច់ ធ្វើអ្វីតាមតែចិត្តខ្លួនម្នាក់ឯង ដោយមិនមានការអនុម័តសំឡេងពីរភាគបី (២/៣) ពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ស្របតាមលក្ខន្តិកៈ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមឡើយ ។ ដោយសារតែលោក ថាច់ ដុក ថាច់ ចង់ផ្តាច់ខ្លួនចេញយ៉ាងនេះហើយទើបគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ខំប្រឹងអញ្ជើញលោកមកសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ក៏នៅតែគ្មានលទ្ធផលអ្វីដែរ ។

ទី ៣. លាមពណ៌ និងរចនាគណៈកម្មការនាយកដោយគ្មានការពិត

សារអីមែលសម្ងាត់ដែលគណៈកម្មការនាយកជជែកគ្នាអំពីការងាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវលោក ថាច់ ដុក ថាច់ ចម្លងជូនទៅកាន់មនុស្សជាច្រើន និងភាគីផ្សេងទៀត ដែលមិនមែនសមាជិកសហព័ន្ធ

ខ្មែរកម្ពុជាក្រោមភ្ជាប់ជាមួយនឹងពាក្យចោទប្រកាន់ផ្សេងៗលើគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជាចោទលោក ថាច់ រឿន ជាអធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោមជា ភូល្លយ គង់, ចោទគណៈកម្មការ នាយកសហព័ន្ធខ្មែរកម្ពុជាក្រោមចុះចូលជាមួយនឹងយួន, និងបិទធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ។

ការដែល លោក ថាច់ ង៉ុក ថាច់ បានចោទ លោក ថាច់ រឿន ជា ភូល្លយ គង់ និង ចោទគណៈកម្មការ នាយកសហព័ន្ធខ្មែរកម្ពុជាក្រោម បានចុះចូលជាមួយនឹងយួននោះ ដោយសារតែ លោក ថាច់ រឿន បានចុះ ឈ្មោះគាំទ្រលើព្រឹត្តិរូមមួយជាមួយនឹងអង្គការអន្តរជាតិចំនួន ៦១ អង្គការ ក្នុងនោះមាន អង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch), អង្គការលើកលែងទោសអន្តរជាតិ (Amnesty International), អង្គ ការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH), អង្គការ Stefan us Alliance International រួមជាមួយនឹងអង្គ ការសិទ្ធិមនុស្សយួន ដែលមានមូលដ្ឋាននៅនៅក្រៅប្រទេសមួយចំនួនផងដែរ ដើម្បីធ្វើព្រឹត្តិទៅប្រធានរដ្ឋ សភានៃរដ្ឋាភិបាលវៀតណាមស្នើឱ្យធ្វើកំណែទម្រង់ច្បាប់ស្តីពី ការគោរពសាសនានៅក្នុងប្រទេសវៀតណាម តែប៉ុណ្ណោះ ដែលវាគ្មានខ្លឹមសារអ្វីមួយបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ចុះចូលជាមួយនឹងយួនឡើយ ។ ចំពោះការបិទធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោមនោះ ដោយសារតែលោក ថាច់ ង៉ុក ថាច់ ខ្លួនឯងបានប្រាប់ ទៅសមាជិក និងគណៈកម្មការសាខានិងតំបន់នីមួយៗ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មិនឱ្យធ្វើវិកាចូលធនា គារសហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោមអស់វិកាហើយឈាន ដល់បិទធនាគារតែម្តង ។

៤. ការបំពានលើលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោម

នៅក្នុងមាត្រាទី ៧ នៃលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីពី “កិច្ចប្រជុំ” ត្រង់ កថាខណ្ឌ ទី ១ (៧.០១) ចែងថា៖ “**កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការនាយកត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ។ ពេលវេលា និងទី កន្លែងកំណត់ដោយគណៈកម្មការនាយក។ កិច្ចប្រជុំប្រចាំឆ្នាំ ត្រូវមានរបាយការណ៍ពីអធិបតី ប្រធានសភា ព្រឹទ្ធាចារ្យ សភាតំណាងប្រធានប្រតិបត្តិ ហេរញ្ជិក ស្ថាប័នសារព័ត៌មាន និងថ្នាក់ដឹកនាំ គណៈកម្មការផ្សេងៗ ដែលតម្រូវឱ្យបង្ហាញពីសកម្មភាព បើមានការចាំបាច់ត្រូវរាយការណ៍ផងដែរ ។ កិច្ចប្រជុំដទៃទៀតរបស់ គណៈ កម្មការនាយក ត្រូវបានកោះហៅដោយសមាជិក សមាជិកាគណៈកម្មការនាយក តាមការស្នើសុំមាន ចំនួនពីរភាគបី (២/៣) ក្រោយពីនោះ ២០ ថ្ងៃ អត្តលេខាធិការត្រូវបើកកិច្ចប្រជុំ ” ។ ត្រង់កថាខណ្ឌទី ២ (៧.០២)ស្តីពី “ទីកន្លែងប្រជុំ” ចែងថា៖ “**កិច្ចប្រជុំទាំងអស់របស់គណៈកម្មការនាយក ត្រូវធ្វើឡើងនៅកន្លែង ដែលកំណត់ដោយអធិបតី ឬដោយគណៈកម្មការនាយក ឬតាមសេចក្តីបញ្ជាក់ក្នុងពាក្យស្នើសុំ**” ។**

នៅថ្ងៃទី ១៦, ១៧ និង ១៨ ខែធ្នូ ឆ្នាំ ២០១៦ លោក ថាច់ ង៉ុក ថាច់ បានធ្វើសន្និបាត ប្រចាំ ២០១៦ ដោយខ្លួនឯង នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយមិនមានការឯកភាព ឬ អនុម័ត ពី អធិបតី ឬ គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមឡើយ ។ ម្យ៉ាងទៀត គណៈកម្មការនាយកបាន អញ្ជើញលោក ថាច់ ង៉ុក ថាច់ ចូលរួមប្រជុំ និងធ្វើទូរសន្និបាតជាច្រើនលើក ដើម្បីពិភាក្សាអំពីរបៀបវារៈ នៃ សន្និបាតប្រចាំឆ្នាំ ២០១៦ ដែល លោក ថាច់ ង៉ុក ថាច់ គ្រោងនឹងរៀបចំនៅ ទីក្រុង Atlanta រដ្ឋ Georgia ថា តើត្រូវធ្វើយ៉ាងណាខ្លះ តែលោក ថាច់ ង៉ុក ថាច់ នៅតែមិនព្រមចូលរួមប្រជុំជាមួយនឹងគណៈកម្មការ នាយកឡើយ ។

៥. អនុវត្តតាមច្បាប់ជក លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម

ទោះបី សមាជិកគណៈកម្មការនាយកម្នាក់ៗខំប្រឹងសម្របសម្រួលជាមួយនឹង លោក ថាច់ ង៉ុក ថាច់ ដោយធ្វើការអញ្ជើញលោកតាមរយៈលិខិតជាផ្លូវការផង តាមរយៈទូរស័ព្ទជាលក្ខណៈគ្រួសារផង តែគ្មានលទ្ធផលអ្វីសោះ ។ ជាក់ស្តែង លោក ថាច់ រៀន ជាអធិបតី និង ព្រះតេជព្រះគុណ សឹង យ៉ឹង រតនា ជាប្រធាន នាយកដ្ឋានព័ត៌មាន បានចេញលិខិតជាផ្លូវការសុំឱ្យ លោក ថាច់ ង៉ុក ថាច់ មកអង្គុយតុមូលដើម្បីដោះស្រាយ ជាបន្ទាន់នូវបញ្ហាផ្ទៃក្នុង និង លោក ថាច់ សេ ជាប្រធានសភាតំណាង, លោក ចៅ រៀប ជាប្រធានសភា ព្រឹទ្ធាចារ្យ , លោក សឹង សម្រេច ជាទីប្រឹក្សា, ប្រធានតំបន់, ប្រធានសាខា និង សមាជិក សមាជិកា មួយ ចំនួនទៀត នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានទូរស័ព្ទផ្ទាល់ទៅ លោក ថាច់ ង៉ុក ថាច់ ដើម្បីសុំឱ្យលោកចូល ប្រជុំដោះស្រាយបញ្ហាផ្ទៃក្នុង និងពិភាក្សាផែនការមួយចំនួនជាមួយនឹងគណៈកម្មការនាយក នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម តែគ្មានលទ្ធផលអ្វីសោះឡើយ ។

ដោយសង្កេតឃើញគ្រប់ទង្វើទាំងអស់របស់ លោក ថាច់ ង៉ុក ថាច់ ដូចបានជម្រាបមកខាងលើ លោក ថាច់ រៀន ជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតជាផ្លូវការមួយច្បាប់ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ មកចូលរួមសន្និបាត ឆ្នាំ ២០១៦ នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែល បានរៀបចំនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅថ្ងៃទី ១៣,១៤និង ១៥ ខែ មករា ឆ្នាំ ២០១៧ ដើម្បីឱ្យ លោក ថាច់ ង៉ុក ថាច់ ទៅស្តាប់នូវការបកស្រាយបញ្ហាផ្សេងៗពីគណៈកម្មការនាយក ដែលលោកបានចោទ និងឱ្យលោក ថាច់ ង៉ុក ថាច់ ទៅបកស្រាយរាល់បញ្ហារបស់លោក ដែលបានចោទទៅ គណៈកម្មការនាយកចំពោះមុខសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គសន្និបាត តែលោក ថាច់ ង៉ុក ថាច់ មិនព្រមចូលរួមប្រជុំតាមការអញ្ជើញរបស់លោកអធិបតីឡើយ ។

បន្ទាប់ពីគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានព្យាយាមសម្របសម្រួលអស់ជាច្រើន ខែជាមួយនឹង លោក ថាច់ ង៉ុក ថាច់ មិនទទួលបានលទ្ធផលអ្វីសោះនោះ ហើយ លោក ថាច់ ង៉ុក ថាច់ នៅតែ ជ្រើសរើសយកវិធីវាយប្រហារគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម និង ទម្លាយសារសន្ទនាសម្រាប់ គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសាធារណៈនៅតាមបណ្តាញសង្គម Facebook និង អ៊ីមែលនោះ ទើបនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះឆ្នោតសំឡេងពីរភាគបី (២/៣) ស្របទៅតាមលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងច្បាប់ផ្ទៃ ក្នុងដកតួនាទីរបស់លោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីកុំឱ្យរាំងស្ទះ ការងាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែបន្តបេសកកម្មលើឆាកអន្តរជាតិ ។

៦. លក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសគណៈកម្មការនាយក និងការ ដកកន្លែង

នៅក្នុងមាត្រា ៣ នៃលក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីពីគណៈកម្មការនាយកត្រង់កថា ខណ្ឌ ទី ៤ (៣.០៤) ចែងអំពី **ការបោះឆ្នោតនិងអាណត្តិកាលរបស់គណៈកម្មការនាយក**ថា ការបោះឆ្នោត និង អាណត្តិកាលរបស់គណៈកម្មការនាយក ត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងកិច្ចប្រជុំពេញអង្គ ហើយត្រូវ បម្រើការក្នុង ១ អាណត្តិ ៤ ឆ្នាំ ។ ប៉ុន្តែបើគណៈកម្មការជ្រើសរើសពុំទាន់បាននោះ គណៈកម្មការចាស់ត្រូវ តែបន្តរហូតដល់ពេលបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកថ្មី ។ ការបោះឆ្នោតត្រូវធ្វើឡើងតាមរបៀប

“គណៈកម្មការនាយកអាចបោះឆ្នោតដោយមានសំឡេងពីភាគី (២/៣) ក្នុងការសម្រេចចិត្តដកហូត សមាជិក សមាជិកា ណាម្នាក់ ដែលមានសកម្មភាពមិនត្រឹមត្រូវ ចំពោះសហព័ន្ធឬដោយមូលហេតុ ផ្សេងទៀត។ ប៉ុន្តែ សមាជិក សមាជិកា ត្រូវទទួលពាក្យព្រមានជាផ្លូវការជាលាយលក្ខណ៍អក្សរមុន ពេលត្រូវដកហូតតំណែង។”

ធម្មតា ប្រទេសនីមួយៗតែងមានច្បាប់ គ្រួសារនីមួយៗតែងមានវិន័យ និងអង្គការនីមួយៗតែងមានលក្ខន្តិកៈនិងច្បាប់ផ្ទៃក្នុងសម្រាប់ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួនអនុវត្តតាម ។ ដើម្បីប្រទេសជាតិនីមួយៗ គ្រួសារនីមួយៗ និងអង្គការ ឬ សង្គមនីមួយៗ បានគង់វង្ស និងមានភាពរីកចម្រើនរុងរឿងពី ជំនាន់មួយទៅជំនាន់មួយនោះ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសមាជិក នៃប្រទេស គ្រួសារ និង អង្គការទាំងនោះ ត្រូវយកច្បាប់ជាធំទាំងអស់គ្នា ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋ និងសមាជិក គោរពចំពោះតែបុគ្គលណាម្នាក់ ហើយនាំគ្នាប្រគល់វាសនាប្រទេសជាតិ ឬ អង្គការរបស់ខ្លួនទៅឱ្យបុគ្គលនោះមកដឹកនាំផ្តាច់មុខម្នាក់ឯងទេ ទីបំផុត ប្រទេសជាតិ និងអង្គការរបស់ខ្លួនក៏ត្រូវរលាយទៅ តាមបុគ្គលម្នាក់នោះដែរ ព្រោះថា មនុស្សម្នាក់ៗ មិនមែននៅរស់ជាអមតៈឡើយ ។

ដោយសារតែ លោក ថាច់ ង៉ុក ថាច់ បានបំពានលើក្រមប្រតិបត្តិ ឬច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់ ហើយ លោក ថាច់ ង៉ុក ថាច់ បែកគំនិត ចង់បង្កើតគណៈកម្មការថ្មីរបស់ខ្លួន ដោយគ្មានការសម្រេចពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចបានរៀបរាប់មកខាងលើ ទើបគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមអនុវត្តតាមលក្ខន្តិកៈ និងក្រមប្រតិបត្តិ ឬច្បាប់ផ្ទៃក្នុងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបោះឆ្នោតសម្រេចដកតួនាទី លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមជាស្ថាពរ ដើម្បីពង្រឹងអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមឱ្យមានស្ថេរភាពក្នុងការតស៊ូមតិជំរុញឱ្យរដ្ឋាភិបាលយួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។

សូមមើលព័ត៌មាន និង ឯកសារភ្ជាប់មកជាមួយ

- កំណត់ហេតុទូរសន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦
- [លិខិតរបស់ លោក សឹង ហួរ ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ អញ្ជើញចូលរួមកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេស កាណាដា ថ្ងៃទី ៣ និង ៤ ខែកញ្ញា ឆ្នាំ ២០១៦](#)
- [លិខិតរបស់ លោក ថាច់ រៀន ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ ចូលរួមទូរសន្និបាត តាមរយៈស្តេក ២៤ ខែកញ្ញា ឆ្នាំ ២០១៦](#)
- [លិខិតរបស់ លោក ថាច់ រៀន ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ អញ្ជើញ លោក ថាច់ ង៉ុក ថាច់ ចូលរួមសន្និបាត ប្រឆាំង ២០១៦ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក](#)
- [លិខិតរបស់ ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា ចុះថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ ធ្វើចំពោះ លោក ថាច់ ង៉ុក ថាច់ សុំឱ្យចូលរួមតុល្យ ដើម្បីដោះស្រាយបន្ទាន់អំពីបញ្ហាផ្ទៃក្នុងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម](#)
- បទសម្ភាសន៍ លោក ថាច់ ង៉ុក ថាច់ ជាមួយនឹងវិទ្យុខ្មែរពិភពលោក ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦
- [សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដកតួនាទីរបស់ លោក ថាច់ ង៉ុក ថាច់ ពីប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧](#)
- [កំណត់ហេតុ ថ្ងៃទី ៣ នៃ មហាសន្និបាតសកល លើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦](#)
- លក្ខន្តិកៈរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០០៦
- [ក្រមប្រតិបត្តិ ឬ ច្បាប់ផ្ទៃក្នុងសម្រាប់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលស្គាល់ពីគណៈកម្មការនាយក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦](#)
- [វីដេអូ លោក សឹង ហួរ ជាអគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជា ប្រកាសដកតួនាទី លោក ថាច់ ង៉ុក ថាច់](#)
- [វីដេអូ បណ្ឌិត Cooper ជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បំភ្លឺអំពីការចុះឈ្មោះគាំទ្រលើពួកវិជ្ជមាន](#)
- លិខិតផ្សេងៗទៀត